

កាលបរិច្ឆេទ Date 日期:

សំរាប់បំពេញដោយធនាគារ For Bank's Use Only 只供银行使用									
CIF No:									
Branch									

1. ព័ត៌មានលម្អិតអតិថិជន Customer Particulars 客户资料					
ឈ្មោះ Title 称谓	☐ លោក Mr 先生 ☐ អ្នកនាង Miss 小姐 ☐ អ្នកស្រី Madam 女士 ☐ ផ្សេងៗ Others 其他				
ម្ចាស់គណនី Account Holder 账户持有人	ឈ្មោះ Name (as per ID/Passport) 姓名(如身份证/护照)				
	ឈ្មោះច្បាប់មាន Former Name (if any) 曾用名(如有)				
ប្រភេទអត្តសញ្ញាណ Identity Type 证件类型	☐ អត្តសញ្ញាណប័ណ្ណ ID Card 身份证 ☐ លិខិតឆ្លងដែន Passport 护照		ប្រទេស/តំបន់ Country/Region of Issue 签发国家/地区		
លេខអត្តសញ្ញាណ Identity Number 证件号码			ថ្ងៃផ្តល់អោយ Issue Date 签发日期	DD/MM/YYYY	ថ្ងៃផុតកំណត់ Expiry Date 到期日
					DD/MM/YYYY
និវាសនភាព Resident Status 居留身份	សុពលភាពទិដ្ឋការ ចាប់ពី Visa Valid From 签证有效期由: DD/MM/YYYY 有效期至: DD/MM/YYYY				
	☐ និវាសនជន Resident 居民 ☐ អនិវាសនជន Non-Resident 非居民				
ភេទ Gender 性别	☐ ប្រុស Male 男 ☐ ស្រី Female 女				
ទីកន្លែងកំណើត Country/Region of Birth 出生国家/地区			ថ្ងៃខែឆ្នាំកំណើត Date of Birth 出生日期	DD/MM/YYYY	
សញ្ជាតិ Nationality (Country/Region) 国籍 (国家/地区)	សញ្ជាតិទី១ 1 st Nationality 国籍 1				
	សញ្ជាតិទី២(ប្រសិនបើមាន) 2 nd Nationality (If any) 国籍 2 (如有)				
អាសយដ្ឋានស្នាក់នៅ Residential Address 居住地址	 លេខកូដប្រៃសណីយ៍ Post Code 邮编: ..				
អាសយដ្ឋានទំនាក់ទំនង Correspondence Address 通讯地址	☐ ដូចអាសយដ្ឋានស្នាក់នៅខាងលើ Same as Residential Address above 与上述居住地址相同 ☐ លេខកូដប្រៃសណីយ៍ Post Code 邮编:				
អាសយដ្ឋានអចិន្ត្រៃយ៍ Permanent Address 永久地址	☐ ដូចអាសយដ្ឋានស្នាក់នៅខាងលើ Same as Residential Address above 与上述居住地址相同 ☐ ដូចអាសយដ្ឋានទំនាក់ទំនងខាងលើ Same as Correspondence Address above 与上述通讯地址相同				
លេខទូរស័ព្ទទំនាក់ទំនង Contact No 联络电话	លេខទូរស័ព្ទចល័ត Mobile Phone No. 手机号码:		លេខកូដតំបន់ Country Code 国家号 No. 号码:		
	លេខទូរស័ព្ទលំនៅស្ថាន Residential Phone No. 住宅电话:		លេខកូដតំបន់ Country Code 国家号 No. 号码:		
	លេខទូរស័ព្ទក្រុមហ៊ុន Office Phone No. 公司电话:		លេខកូដតំបន់ Country Code 国家号 No. 号码:		
អ៊ីម៉ែល Email Address 电子邮箱 地址	អ៊ីម៉ែលនេះនឹងត្រូវបានទុកជាឧបករណ៍ទំនាក់ទំនងចាំបាច់រវាងធនាគារនិងអតិថិជន។ អតិថិជនចាំបាច់ត្រូវផ្តល់ អ៊ីម៉ែលដែលត្រឹមត្រូវនិងប្រើប្រាស់ជាប្រចាំ (ចំពោះការស្នើសុំបាយការណ៍សាច់ប្រាក់អេឡិចត្រូនិច ចាំបាច់ត្រូវផ្តល់អាសយដ្ឋានអ៊ីម៉ែល)។ This email address shall be used as the key email address for communication between the Customer and the Bank. Customer is reminded to provide a correct and regularly maintained email address. Compulsory for applying e-Statement Services 此电邮地址将作为客户与银行沟通的主要往来通讯电邮。客户须提供正确及经常操作的电邮地址, 申请电子结单服务必须提供。)				
កម្រិតវប្បធម៌ Education Level 教育水平	☐ បឋមសិក្សា ឬក្រោមបឋមសិក្សា Primary School 小学或以下 ☐ បរិញ្ញាបត្រ/បរិញ្ញាបត្ររង University Degree 大学学位/本科 ☐ មធ្យមសិក្សាបឋមភូមិ Secondary School 中学 ☐ អនុបណ្ឌិត/ខ្ពស់ជាងអនុបណ្ឌិត Post-graduate or Above 研究学位或以上 ☐ មធ្យមសិក្សាទុតិយភូមិ Post-secondary or Tertiary 预科或大专				
មុខរបរ Occupation 职业					
អាជីវកម្មក្រុមហ៊ុន 公司行业/Business Industry					

ប្រាក់ចំណូលប្រចាំខែ (ជា ដុល្លារអាមេរិក) Monthly Income (USD equivalent) 每月收入 (美元等值)	☐ 0 – 1,000 ☐ 1,001 – 2,000	☐ 2,001 – 5,000 ☐ 5,001 – 10,000	☐ 10,001 – 20,000 ☐ 20,001 – 50,000	☐ លើសពី50,001(សូមបញ្ជាក់)50,001 or more (Please Specify) 或以上 (请说明)
ឈ្មោះក្រុមហ៊ុន/ស្ថាប័ន/សាលា Employer/Company/School Name 雇主/公司/学校名称				
អាសយដ្ឋានក្រុមហ៊ុន/ស្ថាប័ន/សាលា Employer/Company's Address 雇主/公司地址				
ភាគីពាក់ព័ន្ធConnected Parties 关联人士	អតិថិជនគឺជា/មិនមែនជាអត្តនាយក/នាយកគ្រប់គ្រង/ប្រធាន/អ្នកគ្រប់គ្រងជាន់ខ្ពស់និងបុគ្គលសំខាន់ៗថ្នាក់ខ្ពស់/ប្រធានគណៈកម្មាធិការ/ប្រធានផ្នែក/ប្រធានសាខា/មន្ត្រីទទួលបន្ទុកការអនុម័តគណនេយ្យ/អ្នកកាន់កាប់ភាគហ៊ុន (អ្នកដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥% ឡើងតែម្នាក់ឯង ឬរួមគ្នាជាមួយអ្នកកាន់កាប់ភាគហ៊ុនដទៃទៀត) របស់ Bank of China (Hong Kong) Limited (រួមទាំងធនាគារចិន (ហុងកុង) លីមីតធីត សាខាភ្នំពេញ) ឬធនាគារចិនលីមីតធីត (រួមទាំងបុត្រសម្ព័ន្ធ និងសាខាទាំងឡាយរបស់ពួកគេ) ឬ បុត្រសម្ព័ន្ធ ឬសម្ព័ន្ធភាពរបស់ Bank of China (Hong Kong) Limited និងអង្គភាពផ្សេងៗទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Bank of China (Hong Kong) Limited ឬអ្នកកាន់កាប់ភាគហ៊ុន/ម្ចាស់ភាគហ៊ុនភាគតិច/អភិបាល/អ្នកគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកសំខាន់ៗរបស់បុត្រសម្ព័ន្ធ សម្ព័ន្ធភាព និងអង្គភាពផ្សេងៗទៀតនោះ។ អតិថិជន គឺជា ក្រុមហ៊ុន ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនដែលមិនបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន ដែលអាចស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលដែលបានរៀបរាប់នេះ ឬសាច់ញាតិរបស់ពួកគេ។ អភិបាល ដៃគូ អ្នកគ្រប់គ្រង ឬភ្នាក់ងាររបស់អតិថិជន គឺ Bank of China (Hong Kong) Limited ឬអ្នកកាន់កាប់ភាគហ៊ុនណាមួយ ឬអ្នកកាន់កាប់ភាគហ៊ុនភាគតិច ឬអភិបាលរបស់ Bank of China (Hong Kong) Limited ឬសាច់ញាតិរបស់ពួកគេ។ អ្នកធានារបស់អតិថិជន គឺអ្នកកាន់កាប់ភាគហ៊ុន អ្នកកាន់កាប់ភាគហ៊ុនភាគតិច ឬអភិបាលរបស់ Bank of China (Hong Kong) Limited ឬធនាគារចិន (ហុងកុង) សាខាភ្នំពេញ ឬសាច់ញាតិរបស់ពួកគេ។ The Customer is / is not one of the following persons or their relatives : director / supervisor / chief executive / senior management and key staff / chairman of committee / head of department / head of branch / lending officer / controller (holdings 5% or more shareholding alone or together with associates who are controllers) of our parent company Bank of China (Hong Kong) Limited (BOCHK) or Bank of China Limited (including their subsidiaries and branches) or BOCHK's subsidiaries, affiliates and other entities over which BOCHK is able to exert control or controller/minority shareholder controller / director / senior management and key staff of such subsidiaries, affiliates and other entities. The Customer's agent is/ is not BOCHK or any of its controllers or minority shareholder controllers or directors or their relatives.. The Customer's guarantor is / is not any controller, minority shareholder controller or director of BOCHK or their relatives. 客户是/不是中国银行（香港）有限公司（中银香港）或中国银行股份有限公司(包括附属公司及分行)的董事/监事/总裁/高级管理层及主要职员/委员会主席/部门主管/分行行长/从事贷款审批的雇员/控权人(指单独或连同其他相联控权人持股 5%或以上)，或中银香港附属公司、联属公司以及中银香港能对其行使控制的其他实体及其控权人/小股东控权人/董事/高级管理层及主要职员，以及上述人士的亲属。客户的代理人是/不是中银香港或其任何控权人、小股东控权人、董事或上述亲属。客户的担保人是/不是中银香港的任何控权人、小股东控权人或董事或上述人士亲属。 ☐ ជាភាគីពាក់ព័ន្ធ Yes 是 ☐ មិនមែនជាភាគីពាក់ព័ន្ធ (ប្រសិនបើមានការកែប្រែណាមួយចំពោះស្ថានភាពបច្ចុប្បន្ន អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ធនាគារភ្លាម)/No 不是，现时并不存在上述关系。倘日后如有此等关系，本人同意尽快以书面形式通知银行。 ប្រសិនបើជាភាគីពាក់ព័ន្ធ សូមបញ្ជាក់ឈ្មោះបុគ្គលនោះ If Yes, please provide details 如是，请提供详情： ឈ្មោះភាគីពាក់ព័ន្ធ Name of specified person 关联人员的姓名: ទំនាក់ទំនង Relationship 关系:			
តើអតិថិជនមាន ឬធ្លាប់មានគណនីនៅ Bank of China (Hong Kong) Limited ដែរឬទេ?/客户是否(曾)在中国银行（香港）开户? /Has Customer held/ever held any accounts with Bank of China (Hong Kong) Limited? ☐ បាទ/ចាស 是/Yes ☐ មិនមាន 否/No				

2. ព័ត៌មានគណនី Account Information 账户资料			
គោលបំណងនៃការបើកគណនី Account Opening Purpose (Select a maximum of 3 items) 开户用途)	☐ សន្សំ Savings 储蓄 ☐ បើកប្រាក់បៀវត្ស Payroll 工资 ☐ ការវិនិយោគ Investment 投资	☐ សងប្រាក់កម្ចីLoan Repayment 偿还贷款 ☐ ប្រតិបត្តិការប្រចាំថ្ងៃDaily Transaction 处理 日常收支 ☐ ផែនការចូលនិវត្តន៍Retirement Plan 退休计划	☐ កម្រៃជើងសារ Commission 收取佣金 ☐ ផ្សេងៗ(សូមបញ្ជាក់)Others (Please Specify) 其他(请说明):
មូលហេតុដែលបើកគណនីនៅប្រទេសកម្ពុជា (សម្រាប់តែអ្នកដែលមិនមែនសញ្ជាតិកម្ពុជាប៉ុណ្ណោះ)/Reason for opening account in Cambodia (applicable to Non-Cambodian only) 在柬埔寨开户原因(只适用于非柬埔寨公民)	☐ អន្តោប្រវេសន៍ Immigration 移民 ☐ ការងារ Work 工作	☐ សិក្សា Study 求学 ☐ ការវិនិយោគ Investment 投资	☐ ផ្សេងៗ(សូមបញ្ជាក់) Others (Please Specify) 其他(请说明):

ប្រភពចំណូល Source of Fund (Select a maximum of 3 items) 资金来源	☐ បើកប្រាក់បៀវត្ស Payroll 工资 ☐ ចូលនិវត្តន៍ Retirement Fund 退休金 ☐ ការសន្សំប្រាក់ចំណូល Income Accumulation 收入积累 ☐ កំរៃជើងសារ/ចំណូលអាជីវកម្ម Commission/Business Income 佣金/生意收入
---	--

☐ ផលវិធិយោគ Return on Investment 投资收益

☐ ទ្រព្យសម្បត្តិបានពីមរតក-ការស្នងមរតក Inheritance 世袭财产/遗产继承

☐ លក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន(សូមបញ្ជាក់)Sales of Property (Please specify)资产出售 (请说明)

☐ ការជួញដូរ Sales Proceeds 销售收入

☐ ផ្សេងៗ(សូមបញ្ជាក់) Others (Please Specify) 其他(请说明):

3. ប្រភេទសេវាកម្ម Account Services 账户服务			
ប្រភេទគណនី Account Type 账户类别	☐ គណនីសន្សំ Savings Account 活期存款账户 ☐ ប្រាក់រៀល KHR 瑞尔 ☐ ប្រាក់យ៉ន RMB 人民币 ☐ ប្រាក់ដុល្លារ USD 美元 ☐ ផ្សេងៗOther 其他		

☐ គណនីសន្សំម៉ាស៊ីនមានកាលកំណត់Multi Currency Time Deposit Account 多币种定期一本通账户

4. សេវាកាតឥណពន្ធដebit Card Services 借记卡服务

ប្រភេទកាតCard Type 卡类别

☐ កាតឥណពន្ធដebit Card (UnionPay) 借记卡(银联)

គណនីស្នើសុំភ្ជាប់Accounts to be Linked 关联账户:

☐ គណនីសន្សំដូចស្នើសុំខាងលើ Savings account requested above 上述申请储蓄账户:
.....
☐ គណនីសន្សំមានស្រាប់ Existing account 已开立储蓄账户:
.....

5. សេវាកម្មអេឡិចត្រូនិកElectronic Banking Services 电子银行服务

☐ សេវាធនាគារតាមអ៊ីនធឺណិត BOCnet (Internet Banking) 网上银行

☐ សេវាធនាគារតាមអ៊ីនធឺណិត-ទូរស័ព្ទ Mobile Banking 手机银行

☐ របាយការណ៍សាច់ប្រាក់អេឡិចត្រូនិក E-Statement (to be delivered to the email provided above) 电子账单(发送到上述提供的电子邮箱)

☐ សេវាកម្មSMS / SMS Notification 短信通知

សូមជ្រើសរើសគណនីApplicable account(s) 适用账户	លេខទូរស័ព្ទMobile Number 手机号码	ទឹកប្រាក់អប្បបរមាLower Limit 下限金额	ភាសាLanguage 语言	ទទួលការផ្ញើសារនៅពេលយប់Receive SMS at night 夜间短信接收
<Account Type 1>			☐ ភាសាអង់គ្លេស English 英文 ☐ ភាសាចិន Chinese 中文	☐ បាទ/ចាស 是/Yes ☐ មិនមាន 否/No
<Account Type 2>			☐ ភាសាអង់គ្លេស English 英文 ☐ ភាសាចិន Chinese 中文	☐ បាទ/ចាស 是/Yes ☐ មិនមាន 否/No
<Account Type 3>			☐ ភាសាអង់គ្លេស English 英文 ☐ ភាសាចិន Chinese 中文	☐ បាទ/ចាស 是/Yes ☐ មិនមាន 否/No

☐ ផ្សេងៗ(សូមបញ្ជាក់) Others (please specify) 其他(请明):

6. សេចក្តីប្រាមន្យោចរបស់អតិថិជនCustomer Declaration 客户声明

ខ្ញុំបាទ/នាងខ្ញុំបានយល់ព្រម ផ្ទៀងផ្ទាត់ ទទួលស្គាល់និងព្រមព្រៀងដូចខាងក្រោម៖

I agree, confirm, acknowledge and declare that 以下签署的客户同意、证实、确认并声明:-

1. រាល់ព័ត៌មានទាំងអស់ដែលមានក្នុងពាក្យស្នើសុំ(ព័ត៌មានលម្អិតអតិថិជន/ប្រភេទសេវាកម្មក្នុងទំព័របន្ថែម)(ប្រសិនបើមាន)និងឯកសារដែលខ្ញុំបាទ/នាងខ្ញុំផ្តល់អោយ Bank of China (Hong Kong) Limitedសាខាភ្នំពេញ(“ធនាគារ”)និងឯកសារភ្ជាប់ផ្សេងៗគឺមានប្រសិទ្ធភាព ជាក់ស្តែង គ្រប់គ្រាន់ ត្រឹមត្រូវនិងថ្មីបំផុត។ខ្ញុំបាទ/នាងខ្ញុំយល់ព្រមផ្តល់សិទ្ធិទៅកាន់ធនាគារក្នុងការ ប្រើប្រាស់ ព័ត៌មានទាំងឡាយដើម្បីផ្ទៀងផ្ទាត់ព័ត៌មានសមស្របនៃប្រភពព័ត៌មាន។បន្ថែមពីនេះទៀតខ្ញុំបាទ/នាងខ្ញុំសូមសន្យាថាប្រសិនបើមានការផ្លាស់ប្តូរនូវព័ត៌មានដែលបានផ្តល់អោយទាំងឡាយខ្ញុំបាទ/នាងខ្ញុំនឹងធ្វើការផ្តល់ព័ត៌មានមកកាន់ធនាគារអោយបានឆាប់រហ័សនិងផ្តល់ឯកសារច្បាប់ដើមឬច្បាប់ចម្លងដែលមានប្រសិទ្ធិភាព/រូបមាន ឯកសារភ្ជាប់ដែលមានប្រសិទ្ធិភាពតាមផ្លូវច្បាប់ បទបញ្ញត្តិ ឬសេចក្តីណែនាំដែលចេញដោយបទបញ្ញត្តិ/អាជ្ញាធរពន្ធដារ ក្នុងករណីប្រើប្រាស់បាន)ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីមានការផ្លាស់ប្តូរ។ ខ្ញុំបាទ/នាងខ្ញុំយល់ស្របចំពោះ ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ប្រភពនៃឯកសារផ្សេងៗដែលមានភាពសមស្រប ដើម្បីធ្វើបច្ចុប្បន្នកម្មព័ត៌មានអតិថិជនដែលមានស្រាប់។ ក្នុងករណីមានភាពចាំបាច់ ធនាគារមានសិទ្ធិស្នើសុំអតិថិជនបញ្ជាក់រាល់ឯកសារពាក់ព័ន្ធទាំងឡាយ។

All information set out in this application form, all Supplementary Continuation Sheet(s) for Customer Information/Account Services (if any) and any document(s) provided by me to Bank of China (Hong Kong) Limited Phnom Penh Branch (“the Bank”) is valid, true, complete, accurate and up-to-date. I authorize the Bank to verify such information from any source it may consider appropriate. I further agree to notify the Bank promptly in writing upon occurrence of any changes to the information not later than 30 days after such change, and to provide certified copies of any replacement or documents (including supporting and other documents required under any laws, regulations or guidelines issued by any regulatory or tax authorities, if applicable). I acknowledge that the Bank has the right to rely on the information obtained or that comes to its knowledge from any source it may consider appropriate to update my existing information and may require my confirmation, if necessary. 客户在本申请表中及所有《客户资料/账户服务补充续页》(如有)列出的所有资料及提供予中国银行(香港)有限公司金边分行(“银行”)的任何文件均为有效、真实、完整、准确及最新,且客户授权银行从其认为合适的来源验证该等资料。客户进一步同意如该等资料有任何变更会从速以书面形式通知银行,并无论如何须于资料变更后30天内提供任何替代或文件的核证副本(如适用,包括因任何法律、规例或任何监管或税务机构所发出的指引而要求取得的证明或其他文件)。客户确认,银行有权根据其认为恰当的任何资料来源以更新其现存的资料,如有需要银行可要求客户确认有关资料。

2. ខ្ញុំបាទ/នាងខ្ញុំបានអាន និងយល់ច្បាស់ នូវពាក្យនិងលក្ខខណ្ឌ ច្បាប់ ខិត្តប័ណ្ណនិងតម្លៃសេវាកម្មនៃគណនីទាំងឡាយរបស់ធនាគារ និងយល់ព្រមចំពោះការចងនៃលក្ខខណ្ឌទាំងនេះ(ដោយយល់ព្រមទៅតាមការកែប្រែរបស់ធនាគារដោយមិនបានជូនដំណឹងជាមុន)។

I have received, read and understood all the Bank's terms and conditions, rules, brochures, provisions and fees and charges relating to the accounts, products and services applied for in this application form and agree to be bound by them (as amended by the Bank from time to time). 客户已收到、阅读并理解银行所有适用于本申请表所申请的账户、产品及服务的相关条款及细则、规则、小册子、条文及服务费用,并同意受其约束(以银行不时修订之版本为准)。

3. ខ្ញុំបាទនាងខ្ញុំបានអាន និងយល់ច្បាស់ នូវពាក្យនិងលក្ខខណ្ឌ ច្បាប់ ខិត្តប័ណ្ណនិងតម្លៃសេវាកម្មនៃគណនីទាំងឡាយរបស់ធនាគារ និងយល់ព្រមចំពោះការចងនៃលក្ខខណ្ឌក្នុងពាក្យស្នើសុំនិងការជូនដំណឹងប្រើប្រាស់តាមរយៈការបង្ហាញក្នុងបរិវេណធនាគារ និងគេហទំព័រ/បណ្តាញសង្គមជាសាធារណរបស់ធនាគារ។

I understand and agree that the Bank may at any time at its sole discretion vary the Bank's terms and conditions, rules, brochures, provisions and fees and charges relating to the accounts, products and services applied for in this application form, with notice using any method including by way of display of such notice in the Bank's premises and/or on publicly accessible sections of the Bank's website. 客户了解并同意,银行可全权酌情决定不时更改适用于本申请表所申请的账户、产品及服务的条款及细则、规则、小册子、条文及服务费用,并以任何方式通知客户,包括在银行处所及/或银行网站的可供公众浏览部份展示该等通知。

Individual Account Opening Application Form
BOCHKPP Form xxx_version 092019

Page 4 of 6

អតិថិជនបានជ្រៀងផ្ទាំក់និងទទួលយកដូចខាងក្រោម The Customer confirm receipt of 客户确认收到:

- 8. ហត្ថលេខាអតិថិជន Customer Signature 客户签字**

- ខ្ញុំបាទ/នាងខ្ញុំបានពិនិត្យនិងយល់ព្រមទៅលើលក្ខខណ្ឌបើកគណនី ព្រមទាំងច្បាប់អនុលោមនៃការបង់ពន្ធគណនីក្រៅប្រទេស(FATCA) របស់ធនាគារចិន(ហុងកុង)សាខា ភ្នំពេញ។ 本人已阅读并接受中国银行（香港）金边分行开户与外国账户税务合规法案(FATCA) 自我声明相关条款/We have read and accepted General Terms and Conditions Governing Account of Bank of China (Hong Kong) Limited Phnom Penh Branch.and Foreign Account Tax Compliance Act (FATCA) self-certificate

បាតុលេខខាងក្រោមត្រូវបានទុកជាបាតុលេខគំរូ ព្រមទាំងបញ្ជាក់ទៅលើការយល់ព្រមនៃសេវាកម្មទាំងឡាយ លក្ខខណ្ឌទាំងឡាយ និងច្បាប់អនុលោមនៃការបង់ពន្ធគណនីត្រូវប្រើទេស(FATCA) របស់ធនាគារThe below signature which shall be used as specimen signature by the Bank and applicable to all accounts/products/services/T&C/FATCA applied for in this application 以下签字将同时作为签字式样, 适用于本次申请之所有账户/产品/服务/条款/外国账户税务合规法案

ហត្ថលេខាអតិថិជន
Customer's
Signature
客户签字

ឈ្មោះ: 姓名/Name:

កាលបរិច្ឆេទ 日期/Date:

For Bank's Use Only 银行专用						
Account No.	Account 1		Account 2		Account 3	
	Account 4		Account 5		Account 6	
Debit Card No.			Card Type		☐ Regular ☐ Payroll	
Debit Card PIN Mailer:			Electronic Banking Service E-Token, Serial No			
PEP	☐ N	☐ FPEP ☐ LPEP ☐ BPEF			PEP-VE: ☐ N ☐ Y	
Non-F2F KYC	☐ Y ☐ N					
Account Opening through Intermediary	☐ No If Yes, please choose specific intermediaries: ☐ L (Non-face to face customer with full or any part of CDD pertaining to itself and/or connected entities performed by an intermediary supervised by the authority NOT in an equivalent jurisdiction defined by BOCHK) ☐ N (Non-face to face customer with full or any part of CDD performed by an intermediary which is located as well as supervised by the authority in an equivalent jurisdiction defined by BOCHK, with CDD pertaining to the customer itself and/or connected entities)					
Handling Unit:			Remarks:			
Maker Full name			Checker Full name			
Signature Staff Code Date			Signature Staff Code Date			